

បន្ទប់ស្ថានការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០១៧

Situation Room on Cambodian Commune Council Election in 2017

វេទិកា ស្តីពី

ការវាយតម្លៃចុងក្រោយលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧

២០២២០៤០៤

អង្គការ សមាគម នៃបន្ទប់ស្ថានការណ៍មានកិត្តិយសសូមជម្រាបជូនដំណឹង និងគោរពអញ្ជើញដល់អស់លោក លោកស្រី នាង កញ្ញា តំណាង អ្នកសារព័ត៌មាន សារព័ត៌មាន វិទ្យុ ទូរទស្សន៍ជាតិ និងអន្តរជាតិ ព្រមទាំងអង្គការជាតិ និងអន្តរជាតិ អង្គការ ទាំងអស់មេត្តាជ្រាបថា អង្គការ សមាគមនៃបន្ទប់ស្ថានការណ៍នឹងមានរៀបចំ «វេទិកាស្តីពីការវាយតម្លៃចុងក្រោយលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧» ។

កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០១៧ (វេលាម៉ោង ៩:០០ -១១:០០ ព្រឹក)

ទីកន្លែង: បន្ទប់ កែវ ឡឺ (នៅទីស្នាក់ការកណ្តាល ផ្ទះលេខ១៣៨ ផ្លូវ១២២ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ភ្នំពេញ)

របៀបចរចា: វេទិកា (សម្របសម្រួលដោយ: លោក គង់ បញ្ញា នាយកប្រតិបត្តិក្រុមប្រឹក្សាឃុំ)

ពេលវេលា	ប្រធានបទ	ភារកិច្ច
9:00-9:05 a m	ចុះបញ្ជីវត្តមានអ្នកចូលរួម	
9:05-9:10 a m	សេចក្តីថ្លែងការណ៍នៃបន្ទប់ស្ថានការណ៍ ស្តីពី « ការវាយតម្លៃចុងក្រោយ នៅលើការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ »	លោកស្រី រស់ សុភាព នាយិកាប្រតិបត្តិ GADC
9:10-9:25 a m	លទ្ធផលបោះឆ្នោតចុងក្រោយប្រមូលដោយ បន្ទប់ស្ថានការណ៍ ការរកឃើញនៃការស្ទង់មតិរបស់ខុមហ្វ្រែល ស្តីពី «Rapid Survey » ហេតុអ្វីបានជាអ្នកមានសិទ្ធិបោះឆ្នោតមិនទៅបោះឆ្នោត ?	លោក កន សាវាឡ អ្នកសម្របសម្រួល ផ្នែកអង្កេត COMFREL
9:25-9:45 a m	ការរកឃើញនៃភាពមិនប្រក្រតីការបោះឆ្នោតសំខាន់ៗ	លោក ស៊ុន ទិត្យសីហា មន្ត្រីជាន់ខ្ពស់ផ្នែក អង្កេត COMFREL លោក សំ គន្ធារិ នាយិកា NICFEC
9:45-9:55 a m	របាយការណ៍នៃការដោះស្រាយពាក្យបណ្តឹងបោះឆ្នោតឆ្នាំ 2017	លោក យឿន សុផាន់ មន្ត្រីផ្នែកច្បាប់ និង អង្កេតនៃ COMFREL
9:55-10:05 a m	របាយការណ៍ « សង្កេតលើការចំណាយហិរញ្ញវត្ថុរបស់គណបក្សយោបាយសម្រាប់ការយោសនាបោះឆ្នោត » រកឃើញដោយអង្គការ COMFREL	លោក សៀង ប៊ុនរិទ្ធ មន្ត្រីផ្នែកអង្កេតនៃ COMFREL
10:05-10:15 a m	របាយការណ៍ « សង្កេតលើប្រព័ន្ធផ្សព្វផ្សាយក្នុងពេលយោសនាបោះឆ្នោត » រកឃើញដោយអង្គការ COMFREL	លោក គឹម ឈន អ្នកសម្របសម្រួលជាន់ ខ្ពស់នៃកម្មវិធីនៃ COMFREL
10:15-10:25 a m	យុវជនក្នុងការបោះឆ្នោត	លោក យង់ គឹមអេង នាយកប្រតិបត្តិ PDP-Center លោក ខាង សុខា នាយកប្រតិបត្តិ YRDP
10:25-10:40 a m	បរិយាកាសនយោបាយ សុវត្ថិភាព សិទ្ធិនយោបាយ សិទ្ធិបោះឆ្នោត សន្តិសុខ សិទ្ធិសេរីភាព ក្នុងការសំដែងមតិ...។ល។	លោក អំ សំរោត ប្រធានគ្រប់គ្រងការិយាល័យឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការ LICADHO លោក ស៊ីង សែនកុរុណា មន្ត្រីជាន់ខ្ពស់ អង្កេតនៃ ADHOC
10:40-11:40 a m	ការពិភាក្សារួម និងអនុសាសន៍	

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក លោកស្រី នាងកញ្ញា តំណាងអ្នកសារព័ត៌មាន សារព័ត៌មាន វិទ្យុ ទូរទស្សន៍ ជាតិ និងអន្តរជាតិ ព្រមទាំង អង្គការជាតិ និងអន្តរជាតិ ទាំងអស់មេត្តាចូលរួមយកព័ត៌មានកុំបីខាន។

រាជធានីភ្នំពេញ, ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧

បន្ទប់ស្ថានការណ៍

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង
ទូរស័ព្ទលេខ: 023 884 150 / 012 977 231